



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ធនាគារជាតិនៃកម្ពុជា

លេខ ៣៩.៥៩.០៤៤.៨៤.៨៤.៥៩.៥៩.៥៩.៥៩.៥៩.៥៩

**ប្រកាស
ស្តីពី**

**ការអនុញ្ញាតឱ្យគ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ
ធ្វើប្រតិបត្តិការមូលបត្រក្នុងថ្នាក់ធនាគារជាតិនៃកម្ពុជា**

ទេសាភិបាល ធនាគារជាតិនៃកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៦៧៥ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការតែងតាំងលោកជំទាវ **ហ សិរី** ជាអគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៦/០៣៦ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី វិសោធនកម្មមាត្រា ១៤ និងមាត្រា ៥៧ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១១៩៩/១៣ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២២០/០៤០ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីមូលបត្ររដ្ឋ
- យោងប្រកាសលេខ ១៧៨ សហវ.ប្រក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ស្តីពីការបោះផ្សាយមូលបត្ររដ្ឋ
- យោងស្មារតីនៃអង្គប្រជុំថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤

សម្រេច

ប្រការ ១.-

ប្រកាសនេះមានគោលបំណងកំណត់លក្ខខណ្ឌ និងនីតិវិធីសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារដែលមានបំណងចូលរួមដោយផ្ទាល់តាមថ្នាក់ធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការមូលបត្រក្នុងទីផ្សារដំបូង និងទីផ្សារបន្ទាប់។

ប្រការ ២.-

ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះគ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដែលស្ថិតក្រោម អាណាព្យាបាលរបស់និយ័តកម្មមូលបត្រកម្ពុជា។

ប្រការ ៣.-

សម្រាប់គោលបំណងនៃប្រកាសនេះ ពាក្យបច្ចេកទេសមួយចំនួនត្រូវបានកំណត់និយមន័យ ដូចខាងក្រោម៖

- គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ សំដៅដល់គ្រឹះស្ថានដែលស្ថិតក្រោមអាណាព្យាបាលរបស់ និយ័តកម្មមូលបត្រកម្ពុជា។
- ថ្នាលធនាគារជាតិនៃកម្ពុជា (NBCP) សំដៅដល់ថ្នាលរបស់ធនាគារជាតិនៃកម្ពុជាដែលត្រូវបាន បង្កើត គាំពារ និងដំណើរការដោយធនាគារជាតិនៃកម្ពុជា។
- កិច្ចព្រមព្រៀង សំដៅដល់កិច្ចព្រមព្រៀងរវាងធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុ មិនមែនធនាគារ ស្តីពីសេវាកម្មពាក់ព័ន្ធនឹងប្រតិបត្តិការមូលបត្ររដ្ឋ។
- អន្តរការីយកម្ម សំដៅដល់ការធ្វើបរិវិសកម្ម និងជួញដូរមូលបត្ររដ្ឋជំនួសអតិថិជនរបស់ខ្លួន។
- គ្រឹះស្ថានទទួលបានការអនុញ្ញាត សំដៅដល់គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដែលមាន លក្ខខណ្ឌគ្រប់គ្រាន់ និងទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាឱ្យចូលរួមធ្វើប្រតិបត្តិការ មូលបត្ររដ្ឋក្នុងទីផ្សារដំបូង និងទីផ្សារបន្ទាប់ដោយផ្ទាល់ក្នុងថ្នាលធនាគារជាតិនៃកម្ពុជា។
- ប្រតិបត្តិការមូលបត្ររដ្ឋ សំដៅដល់ការដេញថ្លៃ ការធ្វើបរិវិសកម្ម ការជួញដូរ ការផ្ទេរ និង/ឬ ការដាក់ជាប្រាក់កើតមូលបត្ររដ្ឋ ក្នុងនាមខ្លួនឯង និងជំនួសអតិថិជន។
- គ្រឹះស្ថានទូទាត់សាច់ប្រាក់ សំដៅដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលទទួលបានការ អនុញ្ញាតពីធនាគារជាតិនៃកម្ពុជាក្នុងការផ្តល់សេវាទូទាត់សាច់ប្រាក់ជូនគ្រឹះស្ថានហិរញ្ញវត្ថុ មិនមែនធនាគារ។

ប្រការ ៤.-

គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ អាចប្រើប្រាស់គណនីជួញដូរ និងរក្សាទុកមូលបត្ររដ្ឋ ក្នុងថ្នាលធនាគារជាតិនៃកម្ពុជា ក្រោយទទួលបានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីធនាគារជាតិ នៃកម្ពុជា។

គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ត្រូវជ្រើសរើសគ្រឹះស្ថានទូទាត់សាច់ប្រាក់មួយដើម្បីធ្វើ ការទូទាត់ប្រាក់ពាក់ព័ន្ធនឹងប្រតិបត្តិការមូលបត្ររដ្ឋ។



ប្រការ ៥.-

គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានសិទ្ធិដាក់ពាក្យស្នើសុំធ្វើប្រតិបត្តិការមូលបត្ររដ្ឋ ក្នុងថ្នាលធនាគារជាតិនៃកម្ពុជា រួមមាន៖

- ១- ក្រុមហ៊ុនធានាទិញមូលបត្រ ដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា។
- ២- ពាណិជ្ជករមូលបត្រ ដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា។
- ៣- ឈ្មួញជើងសាមូលបត្រ ដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា។

ប្រការ ៦.-

គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដូចមានចែងនៅក្នុងចំណុចទី១ និងទី២ នៃប្រការ៥ អាចធ្វើប្រតិបត្តិការមូលបត្ររដ្ឋក្នុងនាមខ្លួនឯង និងជំនួសអតិថិជន។

គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដូចមានចែងនៅក្នុងចំណុចទី៣ នៃប្រការ៥ អាចធ្វើប្រតិបត្តិការមូលបត្ររដ្ឋជំនួសអតិថិជនរបស់ខ្លួនប៉ុណ្ណោះ។

គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានបំណងធ្វើអន្តរការីយកម្ម ត្រូវមានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា ដូចមានចែងក្នុងប្រការ១៣ នៃប្រកាសនេះ។

ប្រការ ៧.-

គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដូចមានចែងក្នុងប្រការ៥ ត្រូវដាក់ពាក្យស្នើសុំធ្វើប្រតិបត្តិការមូលបត្ររដ្ឋក្នុងថ្នាលធនាគារជាតិនៃកម្ពុជា មកធនាគារជាតិនៃកម្ពុជា ដូចមានគំរូភ្ជាប់ក្នុងឧបសម្ព័ន្ធ១ និង២។

ប្រការ ៨.-

គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដូចមានចែងក្នុងប្រការ៥ ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

- អាជ្ញាបណ្ណក្រុមហ៊ុនមូលបត្រពីនិយ័តករមូលបត្រកម្ពុជា ច្បាប់ចម្លងដែលមានការបញ្ជាក់ត្រឹមត្រូវ
- លក្ខន្តិកៈក្រុមហ៊ុនមូលបត្រ ច្បាប់ចម្លងដែលមានការបញ្ជាក់ត្រឹមត្រូវ
- ព័ត៌មានពាក់ព័ន្ធនឹងគ្រឹះស្ថានទូទាត់សាច់ប្រាក់ និងលេខគណនីចរន្ត
- លិខិតតែងតាំងអ្នកតំណាងប្រតិបត្តិ
- លិខិតអនុញ្ញាតជាអន្តរការីមូលបត្ររដ្ឋពីនិយ័តករមូលបត្រកម្ពុជា ច្បាប់ចម្លងដែលមានការបញ្ជាក់ត្រឹមត្រូវ (សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារដែលមានបំណងធ្វើអន្តរការីយកម្ម) និង
- ឯកសារផ្សេងទៀតដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា។



ប្រការ ៩.-

ធនាគារជាតិនៃកម្ពុជា អាចធ្វើការស្នើសុំបញ្ជាក់បន្ថែម ឬធ្វើការផ្ទៀងផ្ទាត់ តាមរយៈការចុះត្រួតពិនិត្យដល់ទីកន្លែង ការបំពេញកម្រងសំណួរ ឬការសម្ភាសន៍ដោយផ្ទាល់ ក្នុងអំឡុងពេលដំណើរការនៃការស្នើសុំប្រើប្រាស់ថ្នាលធនាគារជាតិនៃកម្ពុជា តាមការចាំបាច់។

ប្រការ ១០.-

ធនាគារជាតិនៃកម្ពុជានឹងជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីលទ្ធផលនៃការសម្រេចផ្តល់ការអនុញ្ញាត ឬមិនអនុញ្ញាតក្នុងរយៈពេលយ៉ាងយូរត្រឹម ១២ថ្ងៃ នៃថ្ងៃធ្វើការ ដោយគិតចាប់ពីថ្ងៃបានទទួលឯកសារ និងព័ត៌មានពេញលេញពីគ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ។

ប្រការ ១១.-

គ្រឹះស្ថានទទួលបានការអនុញ្ញាត ត្រូវយល់ព្រមលើលក្ខខណ្ឌនិងខចែងទូទៅរបស់ថ្នាលធនាគារជាតិនៃកម្ពុជា និងចុះកិច្ចព្រមព្រៀងជាមួយធនាគារជាតិនៃកម្ពុជា។

ប្រការ ១២.-

សុពលភាពនៃការប្រើប្រាស់ថ្នាលធនាគារជាតិនៃកម្ពុជា ត្រូវស្របតាមលក្ខខណ្ឌនិងខចែងទូទៅរបស់ថ្នាលធនាគារជាតិនៃកម្ពុជា និងកិច្ចព្រមព្រៀងជាមួយធនាគារជាតិនៃកម្ពុជា។

ប្រការ ១៣.-

គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដូចមានចែងនៅក្នុងប្រការ៥ ដែលមានបំណងចង់ធ្វើអន្តរការីយកម្ម ត្រូវស្នើសុំការអនុញ្ញាតជាអន្តរការីមូលបត្ររដ្ឋពីនិយ័តករមូលបត្រកម្ពុជា រួចត្រូវប្រគល់ច្បាប់ចម្លងលិខិតអនុញ្ញាតជាអន្តរការីមូលបត្ររដ្ឋ ជូនធនាគារជាតិនៃកម្ពុជា។

ក្នុងករណីដែលមិនទទួលបានលិខិតអនុញ្ញាតជាអន្តរការីមូលបត្ររដ្ឋពីនិយ័តករមូលបត្រកម្ពុជា គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដូចមានចែងក្នុងចំណុចទី១ និងទី២ នៃប្រការ៥ អាចធ្វើប្រតិបត្តិការមូលបត្ររដ្ឋក្នុងនាមខ្លួនឯងប៉ុណ្ណោះ ហើយគ្រឹះស្ថានដូចមានចែងក្នុងចំណុចទី៣ នៃប្រការ៥ មិនអាចធ្វើប្រតិបត្តិការមូលបត្ររដ្ឋក្នុងថ្នាលធនាគារជាតិនៃកម្ពុជាបានទេ។

ប្រការ ១៤.-

ធនាគារជាតិនៃកម្ពុជា អាចចុះត្រួតពិនិត្យដល់ទីកន្លែង ឬត្រួតពិនិត្យលើឯកសារចំពោះគ្រឹះស្ថានទទួលបានការអនុញ្ញាត ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាលធនាគារជាតិនៃកម្ពុជា តាមការចាំបាច់។

គ្រឹះស្ថានទទួលបានការអនុញ្ញាត ត្រូវផ្តល់កិច្ចសហការល្អដល់មន្ត្រីត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ក្នុងគោលដៅធានានូវប្រសិទ្ធភាពការងារ។



ប្រការ ១៥.-


អគ្គលេខាធិការ អគ្គនាយកប្រតិបត្តិការ អគ្គនាយកគោលនយោបាយនិងសហប្រតិបត្តិការ អន្តរជាតិ អគ្គនាយកត្រួតពិនិត្យ អគ្គបេឡា អគ្គពិនិត្យ ប្រធាននាយកដ្ឋាន-អង្គភាពក្រោមឱវាទ ធនាគារជាតិនៃកម្ពុជាដែលមានការពាក់ព័ន្ធ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុស្ថិតនៅក្រោមអាណាព្យាបាល ធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានទទួលបានការអនុញ្ញាត និងគ្រឹះស្ថានពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្ត ប្រកាសនេះឱ្យមានប្រសិទ្ធភាព តាមភារកិច្ចរៀងៗខ្លួន។

ប្រការ ១៦.-

ប្រកាសនេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៩ ខែ កញ្ញា ឆ្នាំ ២០២៤ រាជធានីភ្នំពេញ ព.ស ២៥៦៨

រាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៤


អគ្គនាយក

ជា សិរី

កន្លែងទទួល

- ដូចប្រការ ១៥ “ដើម្បីអនុវត្ត”
- ឯកសារ-កាលប្បវត្តិ

ចម្លងជូន

- គ្រប់សមាជិកក្រុមប្រឹក្សាភិបាល
- ទីស្តីការគណៈរដ្ឋមន្ត្រី
“ដើម្បីជ្រាបជាព័ត៌មាន”
- ទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- និយ័តកម្មលបត្រកម្ពុជា
- នាយកដ្ឋានរដ្ឋបាលនៃទីស្តីការគណៈរដ្ឋមន្ត្រី
“ដើម្បីចុះផ្សាយក្នុងរាជកិច្ច”